

BANTANG AWIG - AWIG

မကွဲမခွဲမိမိကမ

MURDDHACITTA	1
ဝဲညွှန်စာ	—
BANTANG AWIG-AWIG.....	2
မကွဲမခွဲမိမိကမ	၅။
PRATHAMAS SARGAH : ARAN LAN WAWIDANGAN.....	4
ပထမဆုံးညွှန်စာမကွဲမခွဲမိမိကမ	၅။
DWITYAS SARGAH : PATITIS LAN PAMIKUKUH.....	4
ဒုတိယဆုံးညွှန်စာမကွဲမခွဲမိမိကမ	၅။
TRITIYAS SARGAH : SUKERTA TATA PAKRAMAN.....	၄
တတိယဆုံးညွှန်စာမကွဲမခွဲမိမိကမ	၅။
Palet 1 Indik Krama.....	၄
ပထမညွှန်စာမကွဲမခွဲမိမိကမ	၅။
Palet 2 Indik Prajuru / Dulun Desa.....	10
ပထမညွှန်စာမကွဲမခွဲမိမိကမ	၅။
Palet 3 Indik Kukul.....	19
ပထမညွှန်စာမကွဲမခွဲမိမိကမ	၅။
Palet 4 Indik Paruman Lan Sangkepan.....	20
ပထမညွှန်စာမကွဲမခွဲမိမိကမ	၅။
Palet 5 Indik Druwen Desa.....	22
ပထမညွှန်စာမကွဲမခွဲမိမိကမ	၅။
Palet 6 Indik Panyanggran Desa.....	25
ပထမညွှန်စာမကွဲမခွဲမိမိကမ	၅။
CATURTHAS SARGAH : SUKERTA TATA AGAMA.....	25
တတိယဆုံးညွှန်စာမကွဲမခွဲမိမိကမ	၅။
Palet 1 Indik Dewa Yadnya.....	25
ပထမညွှန်စာမကွဲမခွဲမိမိကမ	၅။
Palet 2 Indik Rsi Yadnya.....	29
ပထမညွှန်စာမကွဲမခွဲမိမိကမ	၅။
Palet 3 Indik Pitra Yadnya.....	29
ပထမညွှန်စာမကွဲမခွဲမိမိကမ	၅။
Palet 4 Indik Manusa Yadnya.....	32
ပထမညွှန်စာမကွဲမခွဲမိမိကမ	၅။
Palet 5 Indik Butha Yadnya.....	33
ပထမညွှန်စာမကွဲမခွဲမိမိကမ	၅။
PANCAMAS SARGAH : SUKERTA TATA PAWONGAN.....	37
ပဉ္စမဆုံးညွှန်စာမကွဲမခွဲမိမိကမ	၅။

၅

Palet 1 Indik Pawiwahan.....	37.
បញ្ចប់ការសិទ្ធិការបិបតាភិ្ត	៣៧
Palet 2 Indik Nyapian.....	41.
បញ្ចប់ការសិទ្ធិការប្រាភិ្ត	៤១
Palet 3 Indik Santana.....	44.
បញ្ចប់ការសិទ្ធិការប្រាភិ្ត	៤៤
Palet 4 Indik Warisan.....	46.
បញ្ចប់ការសិទ្ធិការប្រាភិ្ត	៤៦
SATHAS SARGAH : SUKERTA TATA PALEMAHAN.....	
បញ្ចប់ការសិទ្ធិការបិបតាភិ្ត	50.
Palet 1 Indik Bhaya.....	50.
បញ្ចប់ការសិទ្ធិការប្រាភិ្ត	៥០
Palet 2 Indik Karang lan Tegal.....	52.
បញ្ចប់ការសិទ្ធិការប្រាភិ្ត	៥២
Palet 3 Indik Pepayonan.....	54.
បញ្ចប់ការសិទ្ធិការប្រាភិ្ត	៥៤
Palet 4 Indik Wewangunan.....	55.
បញ្ចប់ការសិទ្ធិការប្រាភិ្ត	៥៥
Palet 5 Indik Wewalungan.....	56.
បញ្ចប់ការសិទ្ធិការប្រាភិ្ត	៥៦
SAPTAMAS SARGAH : WICARA LAN PAMIDANDA.....	
បញ្ចប់ការសិទ្ធិការបិបតាភិ្ត	57.
Palet 1 Indik Wicara.....	57.
បញ្ចប់ការសិទ្ធិការប្រាភិ្ត	៥៧
Palet 2 Indik Pamidanda.....	58.
បញ្ចប់ការសិទ្ធិការបិបតាភិ្ត	៥៨
ASTHAMAS SARGAH : NGUWAH-NGUWAHIN AWIG-AWIG.....	
បញ្ចប់ការសិទ្ធិការប្រាភិ្ត	61.
NAWAMAS SARGAH : SAMAPTA.....	
បញ្ចប់ការសិទ្ធិការបិបតាភិ្ត	62.

desa.

2. Sajaba punika kamanggehang tamiu sane kabinayang dados kakalih, inggih punika :
၈၂ မဂဏပုဂ္ဂိုလ်တို့ပါဝင်သော အဖွဲ့အစည်းတို့ကို ဖွဲ့စည်းပေးခြင်း

ha. Sane maagama Hindu.

ဟိန္ဒူဘာသာဝင်တို့။

na. Sane tan maagama Hindu

ဤအဖွဲ့အစည်းများသည် ဟိန္ဒူဘာသာဝင်များဖြစ်သည်။

Pawos 5

ပုဒ်မ ၅

Kawentenan Krama Desa Inggih Punika :

ကျေးရွာအုပ်စုဝန်ထမ်းများ၏ အဖွဲ့အစည်းများ

1. Krama Karaman inggih punika Krama Pangraja Bhakti (16 diri krama).

၈၃ ကျွန်ုပ်တို့၏ အဖွဲ့အစည်းများသည် ကျွန်ုပ်တို့၏ အဖွဲ့အစည်းများဖြစ်သည်။

2. Krama Ngarep inggih punika krama sane keni ayah-ayahan

၈၄ ကျွန်ုပ်တို့၏ အဖွဲ့အစည်းများသည် ကျွန်ုပ်တို့၏ အဖွဲ့အစည်းများဖြစ်သည်။

3. Krama Nyada inggih punika krama sane :

၈၅ ကျွန်ုပ်တို့၏ အဖွဲ့အစည်းများသည် ကျွန်ုပ်တို့၏ အဖွဲ့အစည်းများဖြစ်သည်။

ha. Tan keni ayah-ayahan.

ဟိန္ဒူဘာသာဝင်တို့၏ အဖွဲ့အစည်းများဖြစ်သည်။

na. Sampun mayusa 70 tahun (pitung dasa tiban).

ကျွန်ုပ်တို့၏ အဖွဲ့အစည်းများသည် ၇၀ နှစ်အရွယ်အရောက်ရှိသူများဖြစ်သည်။

ca. Sungkan sampun tan prasida katambanin.

ကျွန်ုပ်တို့၏ အဖွဲ့အစည်းများသည် ကျွန်ုပ်တို့၏ အဖွဲ့အစည်းများဖြစ်သည်။

ra. Balu nyapian.

ကျွန်ုပ်တို့၏ အဖွဲ့အစည်းများသည် ကျွန်ုပ်တို့၏ အဖွဲ့အစည်းများဖြစ်သည်။

ka. Sangkaning pinunas ngraga.

ကျွန်ုပ်တို့၏ အဖွဲ့အစည်းများသည် ကျွန်ုပ်တို့၏ အဖွဲ့အစည်းများဖြစ်သည်။

Pawos 6

ပုဒ်မ ၆

1. Ngawit dados krama desa kapah dados patpat, inggih punika :

၈၆ ကျွန်ုပ်တို့၏ အဖွဲ့အစည်းများသည် ကျွန်ုပ်တို့၏ အဖွဲ့အစည်းများဖြစ်သည်။

ha. Malarapan antuk pawiwahan pratisentana witing ajeg purusa.

ကျွန်ုပ်တို့၏ အဖွဲ့အစည်းများသည် ကျွန်ုပ်တို့၏ အဖွဲ့အစည်းများဖြစ်သည်။

Pawos 8
ບາງບາງໂປ

ima desa kadadosang :
ບາງບາງໂປ

Mapuangkid tan tedun ngayah lwire :

ບາງບາງໂປ

ha. Madruwe kalayusekaran.

ທາ ບາງບາງໂປ

na. Ritatka a sungkan.

ທາ ກິທອຸວາກມຸກຊາ

ca. Ritatkala nglaksanayang upacara Panca yadnya.

ທາ ກິທອຸວາກມຸກຊາ ມາພ້ອມກັບກຸງພຽງ

ra. Matepetin anak sungkan rahat.

ທາ ບາງບາງໂປ

ka. Sedek wenten ring dura desa lan kapisedekang.

ທາ ມິດາກຸງໂປ

da. Sangkaning panugrahan prajuru.

ທາ ມຸກຊາບາງບາງໂປ

2. Ngampel, ngetut wiadin nugtug ayah-ayahan saha papeson antuk jinah manut pararem ma

ຈາ ກາງບາງໂປ

jeng ring krama sane magenah ring dura Desa Pakraman Sambirerteng.

ບາງບາງໂປ

Pawos 9
ບາງບາງໂປ

Swadharmaning lan kapatutan krama desa :

ບາງບາງໂປ

1. Swadharmaning :

ທາ ບາງບາງໂປ

ha. Dreda atwang ring desa / bhakti satinut ring desa.

ທາ ບາງບາງໂປ

na. Tinut ring awig-awig, paswaran, lan pararem desa.

ທາ ບາງບາງໂປ

ca. Tinut ring tatujonne ngupadi sukerta skala.

ທາ ບາງບາງໂປ

ra. Tan wenang lungkas ring sapamargin kerta desa

ທາ ບາງບາງໂປ

ha. Kelihan Desa

ហេតុដីយាង្គត្ត

na. Panyarikan, Pamangku, Balian, Pasabuhan Desa.

គម្រោងការងារស្រែចម្រុះស្រែចម្រុះស្រែចម្រុះ

ca. Patengen.

សម្រេចការងារ

ra. Juru Ilikita.

ការព្រួយបារម្ភ

ka. Kasinoman / Juru Arah.

ការគ្រប់គ្រងការងារស្រែចម្រុះ

da. Kelihan Sampingan.

ហេតុដីយាង្គត្ត

2. Dulun Desa :

១ ហេតុដីយាង្គត្ត

ha. Kelihan Desa

ហេតុដីយាង្គត្ត

na. Panyarikan, Pamangku, Balian, Pasabuhan Desa.

គម្រោងការងារស្រែចម្រុះស្រែចម្រុះស្រែចម្រុះ

3. Desa Pakraman kaenter antuk kelihan desa.

២ ហេតុដីយាង្គត្ត

4. Kelihan Desa patut kaabih antuk prajuru desa.

១ ហេតុដីយាង្គត្ត

Pawos 14

ហេតុដីយាង្គត្ត

Tata cara ngadegang prajuru lan dulun desa

១ ហេតុដីយាង្គត្ត

1. Kelihan desa, Kelihan Sampingan, Patengen, Juru Ilikita, lan Kasinoman /Juru Arah :

១ ហេតុដីយាង្គត្ត

ha. Mawiwit saking krama ngarep wed desa / sampun madrebe dadia.

ហេតុដីយាង្គត្ត

na. Yening krama mawiwit saking dura desa sampun katurunan kaping tiga tur makrama de

ហេតុដីយាង្គត្ត

sa tan papekatan.

ca. Kaadegang malarapan antuk pamilihan nyabran 5 (limang) warsa, sajawaning wen -

ហេតុដីយាង្គត្ត

11

ra. Ngenterang krama pecalang makarya kalangan genah adu sata kala yadnya cacakan.

ka. Ngamargiang swadharna lianan manut pituduh klihan desa.

ka. Ngenterang krama pecalang, kelihan pecalang kawantu olih panyangkli.

ka. Nglaksanayang swadharna lianan manut pituduh klihan desa.

Sajeroning ngenterang krama pecalang, kelihan pecalang kawantu olih panyangkli.

ka. Nglaksanayang swadharna lianan manut pituduh klihan desa.

10. Swadharmaning kelihan Sampingan Pregina Igel:

ka. Nglaksanayang swadharna lianan manut pituduh klihan desa.

ha. Ngenterang krama pregina igel ngaturang sasolahan tari wali ritatkala desa ngamargiang

ka. Nglaksanayang swadharna lianan manut pituduh klihan desa.

na. Ngenterang krama pragina igel ritatkala pasangkepan

ka. Nglaksanayang swadharna lianan manut pituduh klihan desa.

ca. Nerima lan nyerahang ring patengen urunan krama pregina igel.

ka. Nglaksanayang swadharna lianan manut pituduh klihan desa.

ra. Ngenterang pragina igel rikala panampahan, mangkon upacara yadnya, cacakan, ngrebeg

ka. Nglaksanayang swadharna lianan manut pituduh klihan desa.

ka. Nglaksanayang swadharna lianan manut pituduh klihan desa.

ka. Nglaksanayang swadharna lianan manut pituduh klihan desa.

Sajeroning ngenterang krama pragina igel, kelihan pregina igel kawantu olih panyangkli.

ka. Nglaksanayang swadharna lianan manut pituduh klihan desa.

11. Swadharmaning Kelihan Sampingan Pangangkut / Juru Tegen :

ka. Nglaksanayang swadharna lianan manut pituduh klihan desa.

ha. Ngenterang krama pangangkut, nyangkut sahananing sarana, prasaran upacara yadnya

ka. Nglaksanayang swadharna lianan manut pituduh klihan desa.

ka genah upacara.

na. Ngenterang krama pangangkut rikala desa ngamargiang upacara minckadi : ngihkih kla

ka. Nglaksanayang swadharna lianan manut pituduh klihan desa.

pa. makarya perahu nyepi, pangkonan ngrebeg miwah salanturnya manut kabuatan

ka. Nglaksanayang swadharna lianan manut pituduh klihan desa.

ca. Ngenterang krama pangangkut rikala pasangkepan krama pangangkut.

ka. Nglaksanayang swadharna lianan manut pituduh klihan desa.

ra. Nerima lan nyerahang ring patengen urunan krama pangangkut.

ka. Nglaksanayang swadharna lianan manut pituduh klihan desa.

ka. Nglaksanayang swadharna lianan manut pituduh klihan desa.

ka. Nglaksanayang swadharna lianan manut pituduh klihan desa.

ບາງບາງມາດຕະການ

1. Patias utawi ulih-ulihan prajuru lan dulun desa lwire :

ກ) ບາງບາງມາດຕະການທີ່ກ່ຽວຂ້ອງກັບການປັບປຸງ:

ha. Luput papeson lan leluputan lianan manut pararem

ບາງບາງມາດຕະການທີ່ກ່ຽວຂ້ອງກັບການປັບປຸງ

na. Patut ulih-ulihan lianan manut pararem.

ຂ) ບາງບາງມາດຕະການທີ່ກ່ຽວຂ້ອງກັບການປັບປຸງ

ca. Dulu i desa patut katuran panuwur, pangulem, ujungan lan panebas panuwur saking sang
ມາດຕະການທີ່ກ່ຽວຂ້ອງກັບການປັບປຸງ ບາງບາງມາດຕະການທີ່ກ່ຽວຂ້ອງກັບການປັບປຸງ
anangun yadnya.

ra. Panyarikan, Pamangku, Dalian, lan Pasbuan desa maka pangwekas bakti yadnya patut

ກ) ບາງບາງມາດຕະການທີ່ກ່ຽວຂ້ອງກັບການປັບປຸງ ບາງບາງມາດຕະການທີ່ກ່ຽວຂ້ອງກັບການປັບປຸງ

katuran pamuggug bakti lan pahan sarin canang manut pararem.

ຂ) ບາງບາງມາດຕະການທີ່ກ່ຽວຂ້ອງກັບການປັບປຸງ

ka. Ngawit lan usan dados prajuru kaupacara-upakara olih desa pakraman, pamarginya ma-

ດາດຕະການທີ່ກ່ຽວຂ້ອງກັບການປັບປຸງ ບາງບາງມາດຕະການທີ່ກ່ຽວຂ້ອງກັບການປັບປຸງ

nut tala cara agama lan pararem

ບາງບາງມາດຕະການທີ່ກ່ຽວຂ້ອງກັບການປັບປຸງ

ບາງບາງມາດຕະການ

1. Prajuru / Dulun Desa kagentosin riantukan :

ກ) ບາງບາງມາດຕະການທີ່ກ່ຽວຂ້ອງກັບການປັບປຸງ:

ha. Lina / seda.

ບາງບາງມາດຕະການທີ່ກ່ຽວຂ້ອງກັບການປັບປຸງ

na. Wit saking pakahyunan utawi pinunas ngraga lan sampun kalugra manut pararem.

ຂ) ບາງບາງມາດຕະການທີ່ກ່ຽວຂ້ອງກັບການປັບປຸງ ບາງບາງມາດຕະການທີ່ກ່ຽວຂ້ອງກັບການປັບປຸງ

ca. Sangkaning kausanang utawi kanorayang dening iwang pamargi nilar sesana.

ມາດຕະການທີ່ກ່ຽວຂ້ອງກັບການປັບປຸງ ບາງບາງມາດຕະການທີ່ກ່ຽວຂ້ອງກັບການປັບປຸງ

ra. Sampun panamaya.

ກຸມບາງບາງມາດຕະການທີ່ກ່ຽວຂ້ອງກັບການປັບປຸງ

2. Ngentosin ngusanang miwah utawi nganorayang prajuru / dulun desa patut ring sajeroning

ກ) ບາງບາງມາດຕະການທີ່ກ່ຽວຂ້ອງກັບການປັບປຸງ ບາງບາງມາດຕະການທີ່ກ່ຽວຂ້ອງກັບການປັບປຸງ

paruman tur kaingkupin antuk krama desa.

ຂ) ບາງບາງມາດຕະການທີ່ກ່ຽວຂ້ອງກັບການປັບປຸງ

—)

• Limang tulud bulus. tatengeran antha bhaya (tung tung tung tung tung, tung tung
- 𑀓𑀲𑀭𑀮𑀯𑀱𑀲𑀳𑀴𑀵𑀶𑀷𑀸𑀹𑀺𑀻𑀼𑀽𑀾𑀿𑀺𑀻𑀼𑀽𑀾𑀿)
tung tung tung . —)

ca. Risampun bhayane puput, kulkul inucap katepak malih olih prajuru desa tigang tuludan
𑀓𑀲𑀭𑀮𑀯𑀱𑀲𑀳𑀴𑀵𑀶𑀷𑀸𑀹𑀺𑀻𑀼𑀽𑀾𑀿 𑀓𑀲𑀭𑀮𑀯𑀱𑀲𑀳𑀴𑀵𑀶𑀷𑀸𑀹𑀺𑀻𑀼𑀽𑀾𑀿 𑀓𑀲𑀭𑀮𑀯𑀱𑀲𑀳𑀴𑀵𑀶𑀷𑀸𑀹𑀺𑀻𑀼𑀽𑀾𑀿
maka ciri bhayane sampun sirna.
𑀓𑀲𑀭𑀮𑀯𑀱𑀲𑀳𑀴𑀵𑀶𑀷𑀸𑀹𑀺𑀻𑀼𑀽𑀾𑀿

Palet 4

𑀓𑀲𑀭𑀮𑀯𑀱𑀲𑀳𑀴𑀵𑀶𑀷𑀸𑀹𑀺𑀻𑀼𑀽𑀾𑀿

Indik Paruman Lan Sangkepan

𑀓𑀲𑀭𑀮𑀯𑀱𑀲𑀳𑀴𑀵𑀶𑀷𑀸𑀹𑀺𑀻𑀼𑀽𑀾𑀿

Pawos 20

𑀓𑀲𑀭𑀮𑀯𑀱𑀲𑀳𑀴𑀵𑀶𑀷𑀸𑀹𑀺𑀻𑀼𑀽𑀾𑀿

1. Paruman lan sangkepan ring desa lwire

𑀓𑀲𑀭𑀮𑀯𑀱𑀲𑀳𑀴𑀵𑀶𑀷𑀸𑀹𑀺𑀻𑀼𑀽𑀾𑀿

ha. Paruman desa kalaksanayang napkala gata.

𑀓𑀲𑀭𑀮𑀯𑀱𑀲𑀳𑀴𑀵𑀶𑀷𑀸𑀹𑀺𑀻𑀼𑀽𑀾𑀿

na. Paruman prajuru kawentenang manut wiguna.

𑀓𑀲𑀭𑀮𑀯𑀱𑀲𑀳𑀴𑀵𑀶𑀷𑀸𑀹𑀺𑀻𑀼𑀽𑀾𑀿

2. Paruman desa madudonan sakadi ring sor :

𑀓𑀲𑀭𑀮𑀯𑀱𑀲𑀳𑀴𑀵𑀶𑀷𑀸𑀹𑀺𑀻𑀼𑀽𑀾𑀿

ha. Prasida kamargiang risampun katedunin lintang asiki ring pah kalih antuk sang patut nga

𑀓𑀲𑀭𑀮𑀯𑀱𑀲𑀳𑀴𑀵𑀶𑀷𑀸𑀹𑀺𑀻𑀼𑀽𑀾𑀿

miletin.

na. Kakawitin antuk tatengeran kulkul.

𑀓𑀲𑀭𑀮𑀯𑀱𑀲𑀳𑀴𑀵𑀶𑀷𑀸𑀹𑀺𑀻𑀼𑀽𑀾𑀿

ca. Mabusana adal, saha tan kalugra makta gegaman / sanjata tan maren ngarcala ring lida

𑀓𑀲𑀭𑀮𑀯𑀱𑀲𑀳𑀴𑀵𑀶𑀷𑀸𑀹𑀺𑀻𑀼𑀽𑀾𑀿

Bhagawan Panyarikan saha widhi widhana nawacana.

𑀓𑀲𑀭𑀮𑀯𑀱𑀲𑀳𑀴𑀵𑀶𑀷𑀸𑀹𑀺𑀻𑀼𑀽𑀾𑀿

ra. Tan kalugra ngamedalang bewos gora, miwah maparilaksana sane ngawinang biota

𑀓𑀲𑀭𑀮𑀯𑀱𑀲𑀳𑀴𑀵𑀶𑀷𑀸𑀹𑀺𑀻𑀼𑀽𑀾𑀿

ka. Parmutus bewos briuk sapinggul (ingkup) punika kamangyehang.

𑀓𑀲𑀭𑀮𑀯𑀱𑀲𑀳𑀴𑀵𑀶𑀷𑀸𑀹𑀺𑀻𑀼𑀽𑀾𑀿

3. Prade paruman ngantos ping tiga kalaksanayang lan daging pawilangan tan prasida kainingku
21. ប្រធានក្រុមប្រឹក្សាភិបាលសង្កាត់ត្រូវប្រើសិទ្ធិស្រាវជ្រាវដើម្បីសម្រេចចិត្តអំពីការកាត់បន្ថយ
pin, raris Kelihan Desa wenang niwakang pamutus.
រដ្ឋបាលសង្កាត់ប្រើសិទ្ធិស្រាវជ្រាវ

Pawos 21
ហ្វាសាស៊ីត្រាវ

1. Sajeroning paruman desa, kelihan desa patut nyobyahang pamargin ngenterang desa, pame-
21. សម្រាប់សង្កាត់ត្រូវប្រើសិទ្ធិស្រាវជ្រាវដើម្បីសម្រេចចិត្តអំពីការកាត់បន្ថយ
kas ngeninin indik :
ha. Pangujuk lungsur kawentenan krama, ayah-ayahan, lan artha brana padruwen desa.
ហេតុអ្វីបានជាសង្កាត់ត្រូវប្រើសិទ្ធិស្រាវជ្រាវដើម្បីសម្រេចចិត្តអំពីការកាត់បន្ថយ
na. Pidabdab prajuru ngeninin usaha desa salanturnya.
គ្រប់គ្រងសង្កាត់ត្រូវប្រើសិទ្ធិស្រាវជ្រាវដើម្បីសម្រេចចិត្តអំពីការកាត់បន្ថយ
2. Pamutus paruman desa sianggeh pararem maka pamitegep pamargin awig-awig.
21. ប្រធានក្រុមប្រឹក្សាភិបាលសង្កាត់ត្រូវប្រើសិទ្ធិស្រាវជ្រាវដើម្បីសម្រេចចិត្តអំពីការកាត់បន្ថយ

Pawos 22
ហ្វាសាស៊ីត្រាវ

1. Paruman prajuru patut kamiletin olih sahanan prajuru katuntun olih kelihan desa utawi sane
21. ប្រធានក្រុមប្រឹក្សាភិបាលសង្កាត់ត្រូវប្រើសិទ្ធិស្រាវជ្រាវដើម្បីសម្រេចចិត្តអំពីការកាត់បន្ថយ
kajudi ngangganin kelihan desa, ngawedarang rarincikan usaha desa kapungkur utawi nga-
កាត់បន្ថយសង្កាត់ត្រូវប្រើសិទ្ធិស្រាវជ្រាវដើម្បីសម្រេចចិត្តអំពីការកាត់បន្ថយ
wilangin sajeroning pamargin upacara / upakara sane jagi kalaksanayang.
ប្រើសិទ្ធិស្រាវជ្រាវដើម្បីសម្រេចចិត្តអំពីការកាត់បន្ថយ
2. Sangkepan sampingan - sampingan patut kamiletin olih sowang-sowang krama - sampingan m
21. សង្កាត់ត្រូវប្រើសិទ្ធិស្រាវជ្រាវដើម្បីសម្រេចចិត្តអំពីការកាត់បន្ថយ
kaenter olih kelihan sampingan utawi sane kajudi ngangganin kelihan sampingan sana ma-
សង្កាត់ត្រូវប្រើសិទ្ធិស្រាវជ្រាវដើម្បីសម្រេចចិត្តអំពីការកាត់បន្ថយ
busana adat tur nyungklit keris. ngawedarang rarincikan pamargi ngayah ring desa.
សង្កាត់ត្រូវប្រើសិទ្ធិស្រាវជ្រាវដើម្បីសម្រេចចិត្តអំពីការកាត់បន្ថយ

21

Palet 6

ບູລິມະສິດ

Indik Panyanggran Desa

ບູລິມະສິດ

Pawos 25

ບູລິມະສິດ

1. Prade wenten silih sinunggil krama madruwe karya, karya inucap patut kasanggra antuk kra
 ກາ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ
 ma desa inggih punika : nawur lelakon kelihan desa, nawur supeksa panyarikan, pamangku,
 ກາ: ກຳລັງ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ
 balian, lan pasabuhan desa.
2. Sang pacang nunas panyanggran desa utawi maserah ke desa patut nguningayang / misede
 ກາ ກຳລັງ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ
 kang ring kelihan desa / dulun desa.
 ບູລິມະສິດ

CATURTHAS SARGAH

ສຸກຕາ ທາ ທາ ທາ
SUKERTA TATA AGAMA
ສຸກຕາ ທາ ທາ ທາ

Palet 1

ບູລິມະສິດ

Indik Dewa Yudnya

ບູລິມະສິດ

Pawos 26

ບູລິມະສິດ

1. Palinggih panyiwian desa sane magenah ring wawidangan desa :
 ກາ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ
 ha. Pura Bale Agung / Pura Desa.
 ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ
 na. Pura Pungut / Pura Puseh Segara Pungut.
 ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ
 ca. Pura Catu / Dalem Catu.
 ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ ບູລິມະສິດ

24

ra. Pura Sanggah Desa.

ກຸບຸກສຕຸງງາທາດ

ka. Pura Sanghyang / Pura Hyang Api.

ກຸບຸກສຕຸງງາທາດອິນຸກຸງາທາດ

da. Pura Pangulapan.

ທາບຸກສຕຸງງາທາດ

2. Palinggih panyiwian desa magenah ring dura desa :

໘໑ ບຸກສຕຸງງາທາດອິນຸກຸງາທາດ

ha. Pura Pegonjongan magenah ring Desa Pakraman Gretek.

ທາບຸກສຕຸງງາທາດອິນຸກຸງາທາດ

na. Pura Dalem Balingkang, magenah ring Desa Pakraman Pinggan, Kecamatan Kintamani,

ກຸບຸກສຕຸງງາທາດອິນຸກຸງາທາດ

Kabupaten Bangli.

ca. Pura Ida Bathara Pingit ring Alas mataum, magenah ring Alas metaum, Desa Pakraman

ທາບຸກສຕຸງງາທາດອິນຸກຸງາທາດ

Pinggan, Kecamatan Kintamani, Kabupaten Bangli.

ທາບຸກສຕຸງງາທາດ

3. Rahina piodalan sowang-sowang kahyangan inucap sekadi ring sor :

໘໒ ກຸບຸກສຕຸງງາທາດອິນຸກຸງາທາດ

ha. Pura bale Agung / Pura Desa ring Rahina Purnama Sasih Kapat.

ທາບຸກສຕຸງງາທາດອິນຸກຸງາທາດ

na. Pura Pungut / Pura Puseh Segara Pungut ring rahina Purnama Sasih kapitu.

ກຸບຸກສຕຸງງາທາດອິນຸກຸງາທາດ

ca. Pura Catu / Pura Dalem catu, ring rahina Purnama Sasih kalima.

ທາບຸກສຕຸງງາທາດອິນຸກຸງາທາດ

ra. Pura Sanggah Desa ring rahina Purnama sasih kadasa.

ກຸບຸກສຕຸງງາທາດອິນຸກຸງາທາດ

ka. Pura Sanghyang / Pura Hyang Api ring Purnama Sasih kasa.

ກຸບຸກສຕຸງງາທາດອິນຸກຸງາທາດ

da. Pura Pangulapan inggih punika : Pura panguntapan Ida Bathara Puseh ring Balingkang ,

ທາບຸກສຕຸງງາທາດອິນຸກຸງາທາດ

palinggihan Idane jempanang tumpang lima, taler panguntapan Ida Bathara Tanggun Ti-

ວະນີ ທາບຸກສຕຸງງາທາດອິນຸກຸງາທາດ

ti Palinggihan Idane Jempanang tumpang tiga.

ta. Pura Dalem Balingkang ring Purnama Sasih kalima :

ທາບຸກສຕຸງງາທາດອິນຸກຸງາທາດ

- Sane ngamedalang lan nyineb Ida Bathara ring Alas Metaum Jero Mangku gede, je-

- ສາກຕາມທາດອິນຸກຸງາທາດ

ro Mangku Alit, Jero Panyarikan, kawantu olih Deha Truna.

ກຸບຸກສຕຸງງາທາດອິນຸກຸງາທາດ

- Sane sareng ngamedalang patut wenten sinalih tunggil panganggen nyane sukla. tur
- 1. Sane sareng ngamedalang patut wenten sinalih tunggil panganggen nyane sukla. tur
deha kalih truna kantun jangkep madruwe rerama utawi sampun seda makakalih.
Sane sareng ngamedalang patut wenten sinalih tunggil panganggen nyane sukla. tur
- Desa Pakraman patut ngaturang atos akehnyane : kelapa 75 bungkul, beras 75 kilo
- 2. Sane sareng ngamedalang patut wenten sinalih tunggil panganggen nyane sukla. tur
giam, miwah panca pala.
Sane sareng ngamedalang patut wenten sinalih tunggil panganggen nyane sukla. tur

sa. Pura Pagonjongan ring rahina Pumama Sasih Kanem.
Sane sareng ngamedalang patut wenten sinalih tunggil panganggen nyane sukla. tur

4. Upacara Ngamedalang Ida Bathara rawuhing palisanya :

1) 2. Sane sareng ngamedalang patut wenten sinalih tunggil panganggen nyane sukla. tur

ha. Ida Bathara Pingit ring Alas metaum rawuhing putran-putran Idane kamedalang (turun
Sane sareng ngamedalang patut wenten sinalih tunggil panganggen nyane sukla. tur
kابه) nangken dasa warsa, palisannya ring Pura Ponjok batu utawi Pura Panegil Dhar
Sane sareng ngamedalang patut wenten sinalih tunggil panganggen nyane sukla. tur
ma / Panyusunan.

na. Putran-putran Idane kamedalang nangken dasa warsa, palisannya ring Pura Buka Tembok
Sane sareng ngamedalang patut wenten sinalih tunggil panganggen nyane sukla. tur

5. Sios ring punika Ida Bathara kamedalang nangken :

1) 3. Sane sareng ngamedalang patut wenten sinalih tunggil panganggen nyane sukla. tur

ha. Usan ngawangun / mecikang palinggih ring Pura Bale Agung (ngababan getah kayu)
Sane sareng ngamedalang patut wenten sinalih tunggil panganggen nyane sukla. tur
na. Sausan malabuh gentuh.

Sane sareng ngamedalang patut wenten sinalih tunggil panganggen nyane sukla. tur

6. Pangaci ring pura-pura inucap manut sastra agama saha kalaksanayang nista, madya, utama,

1) 4. Sane sareng ngamedalang patut wenten sinalih tunggil panganggen nyane sukla. tur
nganutin kawentenan pararem.
Sane sareng ngamedalang patut wenten sinalih tunggil panganggen nyane sukla. tur

7. Pangaci ring pura-pura inucap ring ajeng kaamong saha kagempon olih kanyamanan

1) 5. Sane sareng ngamedalang patut wenten sinalih tunggil panganggen nyane sukla. tur

8. ha. Sajeroning desa ngamargiang upacara yadnya, patut karihinin antuk ngaturang pejati pi-
1) 6. Sane sareng ngamedalang patut wenten sinalih tunggil panganggen nyane sukla. tur

uning ring Pura Sanggah Desa lan ring Pura Bale Agung / Pura Desa.

Sane sareng ngamedalang patut wenten sinalih tunggil panganggen nyane sukla. tur

na. Sajeroning desa pacang ngawangun, patut karihinin antuk ngaturang pejati praning ring

Sane sareng ngamedalang patut wenten sinalih tunggil panganggen nyane sukla. tur

kahyangan desa

ra. Rare sane durung kepus untu patut kakaryanang upacara kapasangkilang.

ກ) ກາກມາກເງິນບຸນສູນທຳລາຍພູລິດສກສບສູນລີ້

ka. Sawa sane kapendem ring setra Desa Pakraman Sambirenteng patut ngamargiang upacara pi

ກ) ມບມາກສົບຊີວິດທຳລາຍພູລິດສກສບສູນລີ້ ບຸນສູນທຳລາຍພູລິດສກສບສູນລີ້ ມບມາກ

tra yadnya matuun, lan sane tan nganutin pamargi inucap keni pamidanda manut pararem.

ທຳລາຍພູລິດສກສບສູນລີ້ ບຸນສູນທຳລາຍພູລິດສກສບສູນລີ້

Palet 4

ບຸນສູນທຳລາຍພູລິດສກສບສູນລີ້

Indik Manusa Yadnya

ບຸນສູນທຳລາຍພູລິດສກສບສູນລີ້

Pawos 32

ບຸນສູນທຳລາຍພູລິດສກສບສູນລີ້

1. Manusa yadnya inggih punika upacara-upacara dhamaning kahuripan manusa ngawit sa-
ກ) ບຸນສູນທຳລາຍພູລິດສກສບສູນລີ້ ບຸນສູນທຳລາຍພູລິດສກສບສູນລີ້ ບຸນສູນທຳລາຍພູລິດສກສບສູນລີ້
king patemon kama bang lan kama petak ring sajeroning garbha ngantos kalayu sekar.
ບຸນສູນທຳລາຍພູລິດສກສບສູນລີ້ ບຸນສູນທຳລາຍພູລິດສກສບສູນລີ້

2. Dudonan upacaranya sakadi ring sor :

ກ) ທຳລາຍພູລິດສກສບສູນລີ້ ບຸນສູນທຳລາຍພູລິດສກສບສູນລີ້

ha. Magedong-gedongan duk rarene ring sajeroning garbha.

ກ) ທຳລາຍພູລິດສກສບສູນລີ້ ບຸນສູນທຳລາຍພູລິດສກສບສູນລີ້

na. Duk sang rare embas.

ກ) ທຳລາຍພູລິດສກສບສູນລີ້ ບຸນສູນທຳລາຍພູລິດສກສບສູນລີ້

ca. Kepus udel.

ກ) ທຳລາຍພູລິດສກສບສູນລີ້ ບຸນສູນທຳລາຍພູລິດສກສບສູນລີ້

ra. Solas rahina.

ກ) ທຳລາຍພູລິດສກສບສູນລີ້ ບຸນສູນທຳລາຍພູລິດສກສບສູນລີ້

ka. Tugug kambuhan (42 rahina).

ກ) ທຳລາຍພູລິດສກສບສູນລີ້ ບຸນສູນທຳລາຍພູລິດສກສບສູນລີ້

da. Tigang sasih (105 rahina).

ກ) ທຳລາຍພູລິດສກສບສູນລີ້ ບຸນສູນທຳລາຍພູລິດສກສບສູນລີ້

ta. Mapag marebuang.

ກ) ທຳລາຍພູລິດສກສບສູນລີ້ ບຸນສູນທຳລາຍພູລິດສກສບສູນລີ້

sa. Otonan (210 rahina).

ກ) ທຳລາຍພູລິດສກສບສູນລີ້ ບຸນສູນທຳລາຍພູລິດສກສບສູນລີ້

wa. Tutug kelih (ngaraja sewala sane istri, ngembak swara sane lanang).

ກ) ທຳລາຍພູລິດສກສບສູນລີ້ ບຸນສູນທຳລາຍພູລິດສກສບສູນລີ້

ka. Panca kelud.

ka. បញ្ចកេលុត្ត

da. Tawur agung.

da. ចាប់យក្ស

ta. Balik sumpah.

ta. ត្រលប់សូម្បី

sa. Malabuh gentuh.

sa. មលក្សកេត្ត

4. Sajawaning sakadi ring ajeng kawentenang upacara :

១. មតបនិមតដំរីហែតិស្រុកភ្នំត្របងក្រវា

ha. Ngejot, inggih punika yadnya sesa sane kalaksanayang usan maratengan.

ha. ក្រេត្រាហ៊ុន ហើយក្រិប្រតិស្រុកភ្នំត្របងក្រវា មតបនិមតដំរីហែតិស្រុកភ្នំត្របងក្រវា

na. Masapuh-sapuh, rikala pacang ngamargiang wali ring pura.

na. មស្ស្រមស្ស្រ រឹកតាស្របដំរីចាប់ក្របនិមត

ca. Ngupahin, masegeh.

ca. ក្របនិមត មស្ស្រ

ra. Cakcakan, inggih punika butha yadnya sane kalaksanayang nangken tilem kapitu.

ra. មក្រគុត ហើយក្រិប្រតិស្រុកភ្នំត្របងក្រវា មតបនិមតដំរីហែតិស្រុកភ្នំត្របងក្រវា

ka. Ngrebeg inggih punika butha yadnya sane kalaksanayang nangken tilem kawulu.

ka. ក្រេត្រាហ៊ុន ហើយក្រិប្រតិស្រុកភ្នំត្របងក្រវា មតបនិមតដំរីហែតិស្រុកភ្នំត្របងក្រវា

da. Tawur kasanga inggih punika bhuta yadnya sane kalaksanayang nangken tilem kasanga,

da. ចាប់យក្ស ហើយក្រិប្រតិស្រុកភ្នំត្របងក្រវា មតបនិមតដំរីហែតិស្រុកភ្នំត្របងក្រវា

kamargiang manut dresta.

Pawos 34

ហ្វាបាស្រុក

1. Nangken ngawarsa rikalaning tilem kasanga kamargiang tawur kasanga kalanturang ngru-

ក្រា មតបនិមតដំរីហែតិស្រុកភ្នំត្របងក្រវា មតបនិមតដំរីហែតិស្រុកភ្នំត្របងក្រវា

puk, makacihna pacang mapag rahina panyepian benjangne.

ក្រា មតបនិមតដំរីហែតិស្រុកភ្នំត្របងក្រវា

2. Brata panyepian sane kamargiang antuk desa pakraman :

ក្រា ក្របនិមត មតបនិមតដំរីហែតិស្រុកភ្នំត្របងក្រវា

ha. Amati gni, tan kengin maapi-api.

ha. មតបនិមត មតបនិមតដំរីហែតិស្រុកភ្នំត្របងក្រវា

na. Amati karya, tan kengin ngambil karya.

na. មតបនិមត មតបនិមតដំរីហែតិស្រុកភ្នំត្របងក្រវា

ca. Amati lelungan, tan kengin malelunganan.

ca. មតបនិមត មតបនិមតដំរីហែតិស្រុកភ្នំត្របងក្រវា

ha. Sampun kamargiang pabyakala, maserah/mapamit, masakapan kasaksiang skala niskala
ហា សម្បុរខ្លះច្រៀបច្រាញការសម្បុរហូរចំណែកទៅសមគោលគិតសមគ្រប់គ្រងសង្គម។

na. Tan mamurug kecaping agama Hindu utawi minckadi gamia gamana.

កា ចេញក្នុងសិលាចារឹកស្រុកចំណែកនៃព្រះយម។

ca. Wenten upasaksi kelihan desa pakraman lan utawi sane kajudi ngangganin kelihan desa
សា រូបនៃគូបសន្តិសុខស្រុកចេញក្នុងសិលាចារឹកស្រុកចំណែកនៃព្រះយមស្រុកចេញក្នុងសិលាចារឹកស្រុកចំណែកនៃព្រះយម
pakraman, maosin nglikitayang sang mawiwaha.

គា គ្រឿងចែកដំណើរការ។

2. Pawiwahan sane tan manut kadi ring ajeng sinanggeh tan pastika.

កា បដិសេធក្នុងការចេញក្នុងសិលាចារឹកស្រុកចំណែកនៃព្រះយម។

Prade wenten ngambil istri krama tiosan sane kantun janten parabiannya kamanggehang ma-
ប្រាណាបន្តិកក្នុងសិលាចារឹកស្រុកចំណែកនៃព្រះយមស្រុកចេញក្នុងសិលាចារឹកស្រុកចំណែកនៃព្រះយម
megal, kelihan desa wenang nibakang pamidanda.

បដិសេធក្នុងសិលាចារឹកស្រុកចំណែកនៃព្រះយម។

Pawos 38

ហ្វាសាវិញ្ញាណ

Tata cara parabian :

ចេញសរុបក្រុមគ្រឹះ

1. Sapasira ugi pacang ngawararang pakulawargan patut masadok ring kelihan desa pakra-
កា សម្បុរខ្លះច្រៀបច្រាញការសម្បុរហូរចំណែកទៅសមគោលគិតសមគ្រប់គ្រងសង្គម
man, selanturnya kelihan desa pakraman maritatas manut tan manut kecap parabiane.

សម្បុរខ្លះច្រៀបច្រាញការសម្បុរហូរចំណែកទៅសមគោលគិតសមគ្រប់គ្រងសង្គម។

2. Pamargin pepadikan manut dudonan :

កា បដិសេធក្នុងការចេញក្នុងសិលាចារឹកស្រុកចំណែកនៃព្រះយម។

ha. Kapertama, Kulawarga purusa misedekang ring kulawarga predana.

ហា កំណើតចេញក្នុងសិលាចារឹកស្រុកចំណែកនៃព្រះយមស្រុកចេញក្នុងសិលាចារឹកស្រុកចំណែកនៃព្រះយម។

na. Kaping kalih, pangrawuhe ngangge canang papadikan :

កា កំណើតចេញក្នុងសិលាចារឹកស្រុកចំណែកនៃព្រះយមស្រុកចេញក្នុងសិលាចារឹកស្រុកចំណែកនៃព្រះយម។

- Sang purusa lan predana katetesan oleh kulawarga predana.
- ដំបូរក្នុងសិលាចារឹកស្រុកចំណែកនៃព្រះយមស្រុកចេញក្នុងសិលាចារឹកស្រុកចំណែកនៃព្រះយម។
- Kaupaskasi kelihan desa pakraman lan utawi sane ngangganin kelihan desa pakra -
- កំណើតចេញក្នុងសិលាចារឹកស្រុកចំណែកនៃព្រះយមស្រុកចេញក្នុងសិលាចារឹកស្រុកចំណែកនៃព្រះយម។
- man
- Risampun mapragat raris sang istri kaajak budal ring pakubon sang lanang saha ka -
- កំណើតចេញក្នុងសិលាចារឹកស្រុកចំណែកនៃព្រះយមស្រុកចេញក្នុងសិលាចារឹកស្រុកចំណែកនៃព្រះយម។

ha. Ngamanggehang pati brata, tan patut ngamargiang paradara / drati krama.

හා ආගමාංගෙහංග පාති බ්‍රතා, තන පාතූ ආගමාංගිංග පාරාදාරා / ධ්‍රාති ක්‍රමා

na. Ngwasayang waris guna kaya, tan dados ngadol, ngadeang, makidihang lan tiosan puni-

නා ආගමාංගිංග වාරිශ ගුණා කායා, තන ධාදොශ ආදොල, ආදොංග, මාකිධිංග ලාන තියොශ පුනි-
කා සායංගනිංග කාසුංගුංග ඔලිහ පියානක ආතාචි කුලාවර්ගා පිනිහ තාංපෙක සාකිංග කුරෙනා
පාතිශාසනාංගිංග ආරාධනාංගිංග පාතිශාසනාංගිංග පාතිශාසනාංගිංග පාතිශාසනාංගිංග
නෙ ප්‍රාදොශොකානෙ කාන්තූනි ආලිත.

ආකාශනාංගිංගි

ca. Kengin ngidih sentana prade wenten pidabdab sadurung sinalih tunggil lampus saha ka-

සා ආකිංගිධිහ සන්තනා ප්‍රාදොශොන්ති පිධාබ්ධාබ් සාදුරුංග සිනාලිහ තුංගිල ලාංගුසා සාහා කා-
සා ආකිංගිධිහ සන්තනා ප්‍රාදොශොන්ති පිධාබ්ධාබ් සාදුරුංග සිනාලිහ තුංගිල ලාංගුසා සාහා කා-
බෙබාසාංග ආන්තූ කුලාවර්ගා සාකිංග පුරුශා.

ලාච්ඡාසාහිංගුංග

ra. Kawenangang mawiwaha malih, prade wenten kabebasanang saking warga kapurusa.

රා කාච්ඡාසාහිංගුංග මාචිචා, ප්‍රාදොශොන්ති කාබෙබාසාංග සාකිංග වර්ගා කාපුරුශා.

3. Balu tan kaucap tan pageh sakadi ring sor :

ආ ආලු තන කාච්ඡාසාහිංගුංග පාගෙහ සාකාධි රිංග සොර :

ha. Drati krama utawi paradara.

හා ධ්‍රාති ක්‍රමා ආතාචි පාරාදාරා.

na. Matilar saking pakubon tan masadok ngantos 6 (nem) sasih.

නා මාතීලා සාකිංග පාකුබොන තන මාසාදොක ආන්තොශ 6 (නෙම) සාසිහ.

ca. Lepas ring swadharma sewos-sewosan tan prasida ngeschin solah maprawerti marep

සා ලෙපාශ රිංග ස්වාධර්මා සෙවොශ-සෙවොශාන තන ප්‍රාසිධා ආගෙශින සොලාහ මාප්‍රාචර්ති මාරෙප
රිංග පිතූධූ කුලාවර්ගා පුරුශා.

පුරුශා

4. Balu istri tan wenang kawaliang ka umah deha nunggil-nunggil, sadurung polih panugrahan

ආ ආලු ච්ඡ්‍රී ආනිච්ඡාසාහිංගුංග වෙනංග කාච්ඡාසාහිංගුංග කා ආමාහ ධොහා නුංගිල-නුංගිල, සාදුරුංග පොලිහ පානුග්‍රාහාන
ප්‍රාජුරු ධොශා.

5. Kauripan balu istri (inucap) patut kaupacarain oleh sang warga kapurusa.

ආ කාච්ඡාසාහිංගුංග ආලු ච්ඡ්‍රී ආනිච්ඡාසාහිංගුංග වෙනංග කාච්ඡාසාහිංගුංග පාතූ කාච්ඡාසාහිංගුංග

na. Paguna kaya tadtadan / jiwa dana, hutang piutang.
ka. បញ្ចករណ៍សេចក្តីបង្គាប់បង្គាប់បង្គាប់បង្គាប់

3. Wawu kengin waris kawaris prade wenten :

ក្លា បញ្ចករណ៍សេចក្តីបង្គាប់បង្គាប់បង្គាប់បង្គាប់

ha. Sang ngawarisang (pawaris).
ka. ដំបូងបង្អស់បង្អស់

na. Katurunan (Ahli waris).
ka. គ្រប់គ្រងបង្អស់បង្អស់

ca. Artha brana miwah tategenan (ayah-ayahan) makacihna warisan.
ka. បង្គាប់បង្គាប់បង្គាប់បង្គាប់បង្គាប់បង្គាប់

Pawos 46
បុរាណសាស្ត្រ

1. Ahli waris lwire :

ក្លា បង្គាប់បង្គាប់បង្គាប់បង្គាប់

ha. Pratisentana purusa.
ka. បង្គាប់បង្គាប់បង្គាប់បង្គាប់

na. Pratisentana predana (pratisentana rajeg).
ka. បង្គាប់បង្គាប់បង្គាប់បង្គាប់បង្គាប់

ca. Sentana paperasan (lanang / wadon).
ka. បង្គាប់បង្គាប់បង្គាប់បង្គាប់បង្គាប់

2. Prade wenten sakadi ring ajeng, kang sinanggeah ahli waris :

ក្លា បញ្ចករណ៍សេចក្តីបង្គាប់បង្គាប់បង្គាប់បង្គាប់

ha. Turunan purusa pernah ngunggahang makadi rerama lanang. pekak, serantunnya rerama.
ka. បញ្ចករណ៍សេចក្តីបង្គាប់បង្គាប់បង្គាប់បង្គាប់បង្គាប់បង្គាប់
misan, mindon.

na. Turunan purusa pernah kasamping makadi keponakan, misan, mindon.
ka. បញ្ចករណ៍សេចក្តីបង្គាប់បង្គាប់បង្គាប់បង្គាប់បង្គាប់បង្គាប់

3. Swadharmaning ahli waris :

ក្លា បង្គាប់បង្គាប់បង្គាប់បង្គាប់

ha. Nerima saha ngwasayang tetamian pahana kaluhurannya, makadi ngrempon sanggah. me
ka. គ្រប់គ្រងបង្គាប់បង្គាប់បង្គាប់បង្គាប់បង្គាប់បង្គាប់
rajan, pura saha pangupa karyanya miwah nyelidihin ayah-ayahan pawaris.
បង្គាប់បង្គាប់បង្គាប់បង្គាប់បង្គាប់បង្គាប់

na. Matuunang (ngabenang) pawaris saha nglanturang upacara-upakara siosan
ka. បង្គាប់បង្គាប់បង្គាប់បង្គាប់បង្គាប់បង្គាប់

ca. Naurin hutang piutang pawaris manut pancelokita.

ឆ។ គេហកិច្ចទំហ្លួងបបទិមតុតហក្លាតិទា

Pawos 47

ហ្វាវោស៊ីវ័រ

Pangepahan waris manut makadi ring sor :

បកបហក្លាតិមតុតហក្លាតិទា

1. Risampun kalaksanayang pitra yadnya lan hutang piutang puput katawur.

ក។ វិសមបុត្រសកសាមិបិទ្រមតុតហក្លាតិទាបុត្រាប៉ុ

2. Para ahli waris polih pahan pada sangkaning paguna kaya, sajawaning karang desa kaamong

ក។ ហកហម្ពិបកិ្សសាវាវិបុហកាណេត្តិបក្លាតិទាសាមេ មតបតិកកិ្សតាតកាវាវាហក្លាតិទាបកិ្ស
antuk ahli waris kang sinanggeh krama desa ngarep.

ង។ តិសិកត្រិក្របាតតបុប្បិ

3. Sinalih tunggil pangawaris (ahli waris) kengin tan polih pah-pahan prade :

ក។ តិសិកត្រិក្របាតតបុប្បិសាមិបិទ្រមតុតហក្លាតិទាបុត្រាប៉ុ

ha. Nilar kawitan lan sesananing agama Hindu.

ក។ តិសិកត្រិក្របាតតបុប្បិសាមិបិទ្រមតុតហក្លាតិទាបុត្រាប៉ុ

na. Alpaka ring guru rupaka.

ក។ ហកហម្ពិបកិ្សសាវាវិបុហកាណេត្តិបក្លាតិទាសាមេ

ca. Sentana rajeg kesah mawiwaha utawi pratisentana nyeburin sowang - sowang kabawos

ឆ។ តិសិកត្រិក្របាតតបុប្បិសាមិបិទ្រមតុតហក្លាតិទាបុត្រាប៉ុ
ninggal kadaton.

ក។

4. Boya panjawaris (ahli waris) kengin muponin manut dudonan lwire :

ឆ។ ក្រាវាបបកបកិ្សសាមិបិទ្រមតុតហក្លាតិទាបុត្រាប៉ុ

ha. Sentana luh, salami durung kesah mawiwaha.

ក។ តិសិកត្រិក្របាតតបុប្បិសាមិបិទ្រមតុតហក្លាតិទាបុត្រាប៉ុ

na. Balu wiadin muani nyeburin (sowang-sowang boyo sentana), lan sapihan

ក។ ក្រាវាបបកិ្សសាមិបិទ្រមតុតហក្លាតិទាបុត្រាប៉ុ

5. Pawaris kengin maweweh rikala maurip pinaka jiwa dana, tadtadan / bekel, maka cilhna pa-

ក។ បបកិ្សសាមិបិទ្រមតុតហក្លាតិទាបុត្រាប៉ុ
weweh marep ring pianak sane kesah mawiwaha.

បុប្បិសាមិបិទ្រមតុតហក្លាតិទាបុត្រាប៉ុ

ten ring karang inucap manggeh kadruwenang olih desa pakraman.

ນິງກາລບຸລຸຍາລີ

Pawos 52

ບາບວາລີ 1 ວຽງ

1. Sinalih tunggil krama desa tan kalugrayang :

໑) ມີຄວາມນິຍົມຮັບຮຽນຮູ້ທຸກຊັດທະນາທຸກຊັດທະນາ

ha. Ngalah-alah margi, tegal lan karang desa.

໒) ຕາມທາງທີ່ຖືກກຳນົດໄວ້ທຸກຊັດທະນາ

na. Ngalah-alah tegak kahyangan, setra lan sekancan tegak kasinanggeh suci.

໓) ຕາມທາງທີ່ຖືກກຳນົດໄວ້ທຸກຊັດທະນາທີ່ຖືກກຳນົດໄວ້

2. Prade wenten sang sane sampun pastika ngalah-alah wawidangan karang. tegal lan margi we

໑) ຫຼັງຈາກທີ່ໄດ້ຮັບການສອນຮຽນທຸກຊັດທະນາທີ່ຖືກກຳນົດໄວ້ທຸກຊັດທະນາທີ່ຖືກກຳນົດໄວ້
nang katibakin pamidanda saha ngawaliang pangalah-alah inucap kajati mula.

ທາງທຸກຊັດທະນາທີ່ຖືກກຳນົດໄວ້ທຸກຊັດທະນາທີ່ຖືກກຳນົດໄວ້

Yening sang sane kaalah-alahang karang suci , tiosan ring katibanin pamidanda patut kadu-
ງາມສິນທຸກຊັດທະນາທີ່ຖືກກຳນົດໄວ້ທຸກຊັດທະນາທີ່ຖືກກຳນົດໄວ້
lurin ngamargiang bakti pamrayascitta.

ບຸນທຸກຊັດທະນາທີ່ຖືກກຳນົດໄວ້

3. Sang sapisira ugi pastika ngawigunayang margi sajeroning wawidangan desa pakraman, pa-

໑) ມີຄວາມນິຍົມຮັບຮຽນຮູ້ທຸກຊັດທະນາທີ່ຖືກກຳນົດໄວ້ທຸກຊັດທະນາທີ່ຖືກກຳນົດໄວ້
tut kakeninin tategenan manut pararem.

ທຸກຊັດທະນາທີ່ຖືກກຳນົດໄວ້

4. Sajeroning sagara lan telajakannya sawewidangan Desa Pakraman Sambirenteng maha wa-

໑) ມີຄວາມນິຍົມຮັບຮຽນຮູ້ທຸກຊັດທະນາທີ່ຖືກກຳນົດໄວ້ທຸກຊັດທະນາທີ່ຖືກກຳນົດໄວ້
widangan sang guru wisesa. patut kalestariang, katangenin antuk ngelintangin desa pakra-

man.

- aa. Gamis pumana
- ab. ကမ္ဘာဝေရာ
- ac. Salah tempat
- ad. မဟာသီလဝါရီ

3. Panitwa bawap kalakawayang with panitwa dawa

၃၇ မင်္ဂလာသီလဝါရီပုဂ္ဂိုလ်တို့က

4. Bacakan panidanda luire :

၅ ကလေးသီလဝါရီ

ha. Danda ana miwah panikel-panikelnya

၆၇ ကျွန်ုပ်တို့၏အမိန့်များ

na. Karangas

၈၇ ကလေး

ca. Panyangakara / prayacitta

၉၇ မဟာသီလဝါရီပုဂ္ဂိုလ်တို့

ca. Panitwa panawar kasidipon, mulawarag ngawong hah- panitwa paning ring kalawangan de

၈၇ မင်္ဂလာသီလဝါရီပုဂ္ဂိုလ်တို့က

aa.

ka. Tan kakawinin ayub-ayuban mawongkar paluh manut pataram

၈၇ ကျွန်ုပ်တို့၏အမိန့်များ

da. Kanawong malawana dawa

၈၇ ကလေးသီလဝါရီ

5. Panidanda sate kalawakang paluh manut singgih manut ring kanisipannya

၉၇ မင်္ဂလာသီလဝါရီပုဂ္ဂိုလ်တို့က

6. Anut miwah ana hama panidanda ngawong dadas dawas dawa, pal-palihanya manut para-

၈၇ ကလေးသီလဝါရီပုဂ္ဂိုလ်တို့က

ram

Panit 59

မဟာသီလဝါရီ

1. Krama sate tan dawar urunan lan panidanda manut singgih panitwa paluh karawang

၈၇ ကလေးသီလဝါရီပုဂ္ဂိုလ်တို့က

2. Karawangpan ngawong sate dawa sakali ring aw

၉၇ မဟာသီလဝါရီပုဂ္ဂိုလ်တို့က

ha. Kalakawayang anut pacaling karawang with panitwa

၆၇ ကလေးသီလဝါရီပုဂ္ဂိုလ်တို့က

၈၆

၇၅

na. Karampang anah taha sate manawa tahaq dera desa.

na. Karampang anah taha sate manawa tahaq dera desa.

ca. Sany ngarampang mangrupikeun barang-barang sate karampang digelut katebas anasongkeun.

ca. Sany ngarampang mangrupikeun barang-barang sate karampang digelut katebas anasongkeun.

ca. Sany ngarampang mangrupikeun barang-barang sate karampang digelut katebas anasongkeun.

ca. Sany ngarampang mangrupikeun barang-barang sate karampang digelut katebas anasongkeun.

Pawes 60

na. Karampang anah taha sate manawa tahaq dera desa.

1. Prade sany karampang ngawasa (masiangin) pamanggih anu dipigunakeun samentawis samentawis.

2. Samalah yun purun taler ngalangan panyadiahan sany sany manawa purun, karampang anah taha sate manawa tahaq dera desa.

3. Pamahaman anu sany sany manawa purun ngarampang sany karampang.

na. Karampang anah taha sate manawa tahaq dera desa.

na. Karampang anah taha sate manawa tahaq dera desa.

na. Karampang anah taha sate manawa tahaq dera desa.

Kelihan Sampingan
ສິມສຸມວິຫາລີ
Pecalang
ບິລນີ

Drs. I Nyoman Dibia
ທ່ານ ດາລາມິ ສິມສຸມວິຫາລີ

Kelihan Sampingan
ສິມສຸມວິຫາລີ
Pregina Gong
ບູຕິກາກວີ

I Nyoman Nuki
ທ່ານ ດາວຍາລີ

Kelihan Sampingan
ສິມສຸມວິຫາລີ
Pregina Igel
ບູຕິກາບິລິກວີ

I Made Derata
ທ່ານ ດາວຍາລີ

Kelihan Sa npingan
ສິມສຸມວິຫາລີ
Juru Tegen/Pangangkut
ຈູຣູທິກິດຊູທິບິດຕາລູນີ

I Wayan Sedia
ທ່ານ ດາວຍາລີ

Kelihan Sampingan
ສິມສຸມວິຫາລີ
Juru Ebat
ຈູຣູທິກິດຊູທິບິດຕາລູນີ


I Nyoman Abiana
ທ່ານ ດາວຍາລີ

Keraman
ສູນລີ

I Nengah Sudara
ທ່ານ ດາວຍາລີ

Kaupasaksi oleh :
ທ່ານ ດາວຍາລີ

Perbekel Sambirenteng
ບິລິກວີ ສິມສຸມວິຫາລີ



I Wayan Nuarva
ທ່ານ ດາວຍາລີ

Kelihan Banjar Dinas



I Wawan Ginantri
ທ່ານ ດາວຍາລີ

Kelihan Banjar Dinas
ສິມສຸມວິຫາລີ
Benben



I Kurni Atifa
ທ່ານ ດາວຍາລີ

Kakukuhang oleh :
ທ່ານ ດາວຍາລີ
Bupati Buleleng
ທ່ານ ດາວຍາລີ

Drs. Putu Bagiada, M.M

ທ່ານ ດາວຍາລີ ບູຕິກາກວີ